




ធ្មៃ និងមិនធ្មៃ

Let's  Read


 The Asia Foundation



អរុណស្ទស្តី! ដល់ម៉ោងក្រោកហើយ។




ខ្ញុំមិនចង់ក្រោកទេ! ខ្ញុំមិនចង់ធ្វើអ្វីទេ!



ខ្ញុំមិនចង់ដុសធ្មេញទេ! ខ្ញុំមិនចង់ដូតទឹកទេ! ខ្ញុំមិនចង់ញ៉ាំនំ  
អង្ករចំហុយ សម្រាប់អាហារពេលព្រឹកទេ។




ខ្ញុំមិនចង់ទៅសាលារៀនទេ!



អ្វី... ប៉ុន្តែថ្ងៃនេះ គឺថ្នាក់ឯងត្រូវទៅលេងសួនសត្វ!



ខ្ញុំចូលចិត្តញ៉ានំអង្ករចំហុយជាមួយស្ករ! ខ្ញុំចង់ទៅសាលារៀន!  
ខ្ញុំចូលចិត្តច្រៀង ពេលងូតទឹក! ខ្ញុំចង់ប្រើប្រាស់ដុសធ្មេញថ្មី  
របស់ខ្ញុំ!



អីយ៉ា! ខ្ញុំប្រញាប់ណាស់! ខ្ញុំចង់ធ្វើអ្វីដែលសំខាន់! ខ្ញុំទៅហើយ  
លឿនដូចផ្លែកបន្ទោរអីចឹង... សូមបើកផ្លូវឱ្យខ្ញុំ, កុំបាំងផ្លូវខ្ញុំ!



Brought to you by



**The Asia Foundation**

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

[booksforasia.org](http://booksforasia.org)

To read more books like this and get further information about this book, visit [letsreadasia.org](http://letsreadasia.org)

### **Original Story**

*Do and Don't*, Published by Pratham Books, © Pratham Books.  
Released under CC BY 4.0.

This work is a modified version of the original story. © The Asia Foundation, 2017. Some rights reserved. Released under CC BY 4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by/4.0/>

Contributing translators: Lily Korng and Sodany Ouch